

**៣.១០ ការអភិវឌ្ឍការងារយុវជន និង កីឡា**

**វត្ថុបំណង និង ការធ្វើយុត្តិកម្ម**

វត្ថុបំណងទូទៅគឺ ដាក់បញ្ចូលការអភិវឌ្ឍយុវជនកម្ពុជា ទៅក្នុងដំណើរការកែទម្រង់ ។ សារៈសំខាន់គឺ មិនត្រឹមតែផ្តល់ឱ្យប្រជាជនកម្ពុជានូវការអប់រំ និងជំនាញបច្ចេកទេសកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះគំនិតមោទនភាពជាតិ និងពលរដ្ឋ សីលធម៌ និងចរិយាធម៌ខ្ពស់ និងបង្កើតជំនឿយ៉ាងរឹងមាំ លើការទទួលខុសត្រូវចំពោះអនាគតផ្ទាល់របស់ពួកគេ។ ដូចនេះ វត្ថុបំណងសំខាន់គឺ ការធ្វើសមាហរណកម្មយុទ្ធសាស្ត្រ និងកម្មវិធីអប់រំ ការងារយុវជន និងការអប់រំកាយ និងកីឡា។ ការងារយុវជន និងកីឡា ជាការងារសំខាន់ដើម្បីធានាការអភិវឌ្ឍជនកម្ពុជាជំនាន់ក្រោយ ឱ្យចូលរួមយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង វប្បធម៌របស់ខ្លួន ។

វត្ថុបំណងសំខាន់មួយទៀតគឺ បង្កើនសមត្ថភាពរបស់ជាតិក្នុងការកសាងផែនការ និងគ្រប់គ្រងកម្មវិធីអភិវឌ្ឍយុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ តួនាទីចម្បងរបស់ក្រសួងអប់រំ យុវជន និង កីឡាគឺកំណត់គោលការណ៍ផ្សេងៗ ព្រមទាំងជួយបង្កបរិយាកាសសមស្របសំរាប់ការអភិវឌ្ឍយុវជន និង កីឡា។ ក្នុងបរិបទនេះ វត្ថុបំណងសំខាន់របស់កម្មវិធីគឺ អភិវឌ្ឍការរៀបចំស្ថាប័ន និងដៃគូថ្មី ជាមួយនឹងសហគមន៍អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន សង្គមស៊ីវិល និងសហគមន៍ ដើម្បីជំរុញគំនិតផ្តួចផ្តើម អភិវឌ្ឍយុវជន និងកីឡា ។

**វិសាលភាព និង ភាពគ្របដណ្តប់**

ក្នុងបរិបទនេះ កម្មវិធីនឹងពង្រីកកាលានុវត្តភាព ដើម្បីចូលរួមក្នុងសកម្មភាពយុវជន និង កីឡា នៅទូទាំងប្រទេស ជាពិសេសគឺផ្តោតលើការផ្តួចផ្តើមរបស់សហគមន៍នៅតំបន់ជនបទ និង តំបន់ដែលមានការផ្តល់សេវាមិនគ្រប់គ្រាន់។ វិសាលភាពយុទ្ធសាស្ត្ររបស់កម្មវិធី នឹងរួមបញ្ចូលទាំងការរួមវិភាគទាន ដើម្បី ក) បង្កើនកំណើនសេដ្ឋកិច្ច និង ផ្តល់ការងារធ្វើ ខ) ពង្រីកកាលានុវត្តភាពនៃការអប់រំរៀបរយ និងការបំប៉នជំនាញ ជាពិសេសសំរាប់យុវជននៅក្រៅសាលារៀន គ) ពង្រីកជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន(ICT) ឃ) កម្មវិធីការពារវប្បធម៌ និងបរិស្ថាន និងគំនិតផ្តួចផ្តើមកសិ-ទេសចរណ៍ ង) ការបញ្ជ្រាវយុវជនឱ្យផុតពីគ្រោះថ្នាក់នៃមេរោគហ៊ីវ-ជំងឺ អេដស៍ ថ្នាំញៀន សុខភាព និង បញ្ហាសង្គមដទៃទៀត និង ច) ធ្វើឱ្យកម្មវិធីកីឡា អប់រំកាយ និងការប្រកួតនានាមានគុណភាពខ្ពស់ ។

**សង្ខេបសកម្មភាពចម្បងៗ**

- ១- ការអភិវឌ្ឍយុវជន : សកម្មភាពនានារួមមាន ក) រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង កម្មវិធីលំអិតស្តីពីការងារយុវជន រួមទាំងការរៀបចំភាពជាដៃគូ និង ស្ថាប័ន ខ) អភិវឌ្ឍ និង ពង្រីកការ

អប់រំពលរដ្ឋ និង សីលធម៌នៅក្នុងកម្មវិធីសិក្សា គ) ពង្រីកកម្មវិធីចូលរួមរបស់សិស្សស្ម័គ្រចិត្ត ដូចជា មិត្តអប់រំមិត្ត ថ្នាក់អក្ខរកម្មនៅតាមភូមិជាដើម ឃ) កម្មវិធីជួយធ្វើការក្រៅម៉ោងរបស់យុវជន ដើម្បីគាំទ្រការថែរក្សាសុខភាពតាមភូមិ ការជួយបង្រៀនថ្នាក់មត្តេយ្យ និងការជួយមនុស្សចាស់ និង ជនពិការ និងង) បើកយុទ្ធនាការជំរុញសិស្ស-និស្សិតស្ម័គ្រចិត្តពិសោធន៍វិទ្យាល័យ សាលាគរុកោសល្យ និង វិទ្យាល័យនានា ដើម្បីផ្តល់ជំនាញរបស់ពួកគេទៅដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល ។

២- ការអភិវឌ្ឍកីឡា : សកម្មភាពនានារួមមាន ក) រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង កម្មវិធី លំអិត ស្តីពីការងារកីឡា រួមទាំងភាពជាដៃគូ ក្នុងការផ្តល់ថវិកាសំរាប់ការប្រកួតជាលក្ខណៈអន្តរជាតិ ថ្នាក់តំបន់ និង ថ្នាក់ជាតិ និងការពិនិត្យឡើងវិញលើការរៀបចំស្ថាប័នសំរាប់ការងារផែនការ ការ គ្រប់គ្រង និងការលើកកម្ពស់វិស័យកីឡា ខ) អនុវត្តបន្តនូវកម្មវិធីបំប៉នជំនាញដល់មន្ត្រីអប់រំកាយ និង គ្រូបង្វឹក អាជ្ញាកណ្តាល និងគ) កំណត់អាទិភាព និង កាលានុវត្តភាព ដើម្បីផ្តល់សំភារៈសំរាប់ទីលាន កីឡាថ្មី និងទីលានចាស់ដែលបានកែលំអ ជាពិសេសក្នុងតំបន់ជនបទដែលផ្តល់សេវាមិនទាន់ គ្រប់គ្រាន់ ។

**ការគ្រប់គ្រង និង ពិនិត្យតាមដានកម្មវិធី**

កម្មវិធីយុវជនត្រូវគ្រប់គ្រង និងពិនិត្យតាមដាន តាមរយៈ BMC ដែលបានបង្កើតក្នុងនាយកដ្ឋានយុវជន ហើយកម្មវិធីកីឡាតាមរយៈ BMC របស់នាយកដ្ឋានកីឡា ។ ការងារនេះនឹងមានការសំរួលយ៉ាងជិតស្និទ្ធរវាង BMC ទាំងពីរ និងនាយកដ្ឋានដទៃទៀត ដើម្បីធានាឱ្យការធ្វើសមាហរណកម្មយុទ្ធសាស្ត្រ និងកម្មវិធីដ៏មាន ប្រសិទ្ធភាពស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាណត្តិរបស់ក្រសួង ។ ការពិនិត្យតាមដានកម្មវិធីនឹងរួមបញ្ចូលទាំង សហប្រតិបត្តិការ ជាមួយស្ថាប័នយុវជន និង កីឡាដែលពាក់ព័ន្ធ ហើយនឹងធ្វើការអង្កេតលើមាតាបិតា យុវជន និងសហគមន៍ និងធ្វើការវិភាគលើផលប៉ះពាល់នៃការអភិវឌ្ឍសង្គមទៅលើយុវជន ។ អាទិភាពចំបងមួយ គឺការ អភិវឌ្ឍក្របខ័ណ្ឌពិនិត្យតាមដាន រួមមានចំណុចដៅ ប្រព័ន្ធផ្សេងៗ និងការទទួលខុសត្រូវ ។

**ផែនការហិរញ្ញវត្ថុ**

សំរាប់កម្មវិធីទាំងពីរ ជាការសំខាន់គឺត្រូវក្រៀមក្រាម និងពិនិត្យតាមដានការរួមវិភាគទានរបស់ដៃគូ រួមមាន ការចូលរួមជាសំភារៈរបស់សហគមន៍ ជំនួយរបស់សហគមន៍អន្តរជាតិ និងការផ្តល់មូលនិធិពីសំណាក់ផ្នែកឯកជន និងអ្នកឧបត្ថម្ភនានា ។

តារាង១១ : ផែនការហិរញ្ញវត្ថុសំរាប់ការអភិវឌ្ឍការងារយុវជន និងកីឡា

សកម្មភាព	ការចំណាយ គិតជាលានរៀល				
	2004	2005	2006	2007	2008
១- កម្មវិធីអភិវឌ្ឍយុវជន	400	500	550	550	800
២- ការពិនិត្យតាមដានកម្មវិធីអភិវឌ្ឍយុវជន	50	50	50	50	50
៣- កម្មវិធីអភិវឌ្ឍកីឡា	400	500	550	550	800
៤- ការពិនិត្យតាមដានកម្មវិធីអភិវឌ្ឍកីឡា	50	50	50	50	50
<b>សរុប</b>	<b>900</b>	<b>1,100</b>	<b>1,200</b>	<b>1,200</b>	<b>1,700</b>